




ពិភពឆ្លើយនិទាន

The World of Stories

រឿង

# ដើមកំណើតសត្វផ្សោត

The Origin of the Dolphin




សៀវភៅជាប្លង់នៃចំណេះដឹង

Books are the source of knowledge




ជាយូរអង្វែងណាស់មកហើយ មានដើមពោធិធំមួយដើមដែលមហាជនក្នុង  
ភូមិធ្វើរូបសំណាកប្រុសស្រីពីរនាក់អង្គុយទន្ទឹមគ្នាក្នុងខ្ទមក្រោមដើមពោធិ ។  
អ្នកផងទាំងពួងតែងតែមកបន់ស្រន់ថ្វាយក្រយាបូជាសុំសេចក្តីសុខបានដូច  
បំណង គេចាត់ទុកថា : "ជាអ្នកតាចាស់ស្រុក" ។ ហើយក៏មានរុក្ខជាតិទេវតា  
មួយដើមដុះនៅលើដើមពោធិនេះជាច្រើនឆ្នាំផងដែរ អ្នកស្រុកកាលសម័យនោះ  
គោរពកោតខ្លាចរុក្ខជាតិនេះណាស់ ។



Once upon a time, there was a huge Bayan tree. Villagers built two images of a man and a woman sitting beside each other and placed them in the shrine under the Bayan tree. People always went there to offer their offerings and pray for happiness. And those prayers' wishes were really satisfied. People called the images "Old Guardian Spirits." There was also a divine plant which had been growing on the Bayan tree for many years, and villagers respected the plant so much.



ក្រោយមកមានស្រ្តីម្នាក់មកចាប់បដិសន្ធិកើតជាកូនអ្នកស្រុកដែលចូលចិត្ត  
 រាប់អានរុក្ខជាតិនោះ។ លុះនាងធំពេញវ័យ ដល់រដូវសែនព្រេនក្រយាបូជាដល់  
 អ្នកតាចាស់ស្រុក នាងទូលថាស មានបាយសម្ផន់ចំណីទៅសែនជំនួសឪពុក  
 ម្តាយ។ រុក្ខទេវតាក្រឡេកឃើញនាង  
 ភ្លាម ស្រាប់តែមានចិត្តអាណិត  
 អាសូរ និងស្រឡាញ់នាងហាក់  
 ដូចជាបែកគ្នាពីកាលណាមក  
 ហើយទើបនឹងបានជួបមុខគ្នា  
 វិញ។



Later, a woman was reborn as the daughter of a village family, and she adored the divine plant. When she grew up and when the worship time for the old guardian spirits came, she carried a tray of rice and cakes to conduct offering ritual for her parents. As soon as the plant divinity saw her, he felt pity on and loved her as if they both had lived apart for so long and now just met each other again.




រុក្ខទេវតាចម្លែកក្នុងចិត្តទ្រាំពុំបានក៏ហោះទៅទូលព្រះឥន្ទ្រាធិរាជតាមដំណើរ ។  
 ព្រះឥន្ទ្រទ្រង់រំពឹងដោយញ្ជាណទិព្វឃើញថា ៖ "នាងនោះកាលពីជាតិមុនជា  
 ប្រពន្ធរបស់រុក្ខទេវតាបានសាងប្រាថ្នាជាមួយគ្នាថា ទោះបីកើតជាតិណាឬភព  
 ណាសុំឱ្យជួបជាប្តីប្រពន្ធនឹងគ្នាគ្រប់ៗជាតិ" ។



The plant divinity wondered so much that he decided to fly to see and tell Indra all story. Indra forecast with his magic mind and learnt that in the previous incarnation, she was the plant divinity's wife and the spouse prayed to be able to live with each other as a couple in any incarnation or world.




ដល់ពេលចាស់រៀងខ្លួន រុក្ខទេវតានោះសុំលាប្រពន្ធទៅបួសជាតាបស  
 លុះអស់សង្ខារតាបសក៏កើតជារុក្ខជាតិទេវតានេះឯង។ ចំណែកប្រពន្ធវិញ  
 អស់ជីវិតច្បងពីទេវតាតាមមកកើតជាមនុស្សលោករស់នៅក្បែររុក្ខទេវតាជាថ្មី  
 ដែលមាននិស្ស័យនឹងគ្នាដូចកាលពីជាតិមុន។



When they turned old, the husband asked his wife for permission to be ordained as a hermit. When they both passed away, the hermit was reborn as the plant divinity, and his wife was reborn as a divinity. Then, female divinity was born again as a human to be able to live near the plant divinity, her former husband and to continue their love.




ព្រះឥន្ទ្ររៀបរាប់ប្រាប់រឿងរ៉ាវទាំងប៉ុន្មានបានយល់ដឹងសព្វគ្រប់អស់ហើយ រុក្ខទេវតាក៏លាព្រះឥន្ទ្រត្រឡប់មកលំនៅដ្ឋានវិញ ហើយគិតពិចារណាថា ៖ “បើ សុំព្រះឥន្ទ្រមកកើតជាមនុស្សលោកវិញមិនកើតទេ ព្រោះនាងធំពេញក្រមុំទៅ ហើយ ។ គិតចង់ប្រាប់នាងថា ខ្លួនខ្ញុំគឺជាប្តីដែលបានចាប់ជាតិជារុក្ខទេវតា ! ទេ បើនាងដឹងប្រាកដជាលែងយកប្តីមួយជាតិនេះហើយ” ។



After Indra told him the entire story, the plant divinity asked to leave the Indra for his home. Along his way home, the plant divinity thought, "It would not be good if I asked Indra for permission to be reborn as a human, for now she is an adult. If I told her that I had been her husband who was reborn as a plant divinity, she would not get married for her whole life."




គិតចុះគិតឡើងរហូតដល់ពេលរាត្រីស្ងាត់ រុក្ខទេវតាក៏សំរេចចិត្តនិម្មិត  
ខ្លួនជាពស់ថ្លាន់មួយយ៉ាងធំចូលទៅរុករាននាង។ លុះពេលនាងដឹងខ្លួនក៏ភ្ញាក់  
ឡើងខំរើបរាសយ៉ាងខ្លាំង ពស់ថ្លាន់និយាយល្ងង់លោមនាងថា : “រូបខ្ញុំគឺជាប្តី  
របស់នាងហ្ន៎តមក” តែនាងមិនព្រមជឿសោះ  
ពស់ថ្លាន់បន្ថែមទៀតថា : “បើនាងមិនជឿ  
ទេ ខ្ញុំនឹងប្រែរូបឱ្យនាងមើលឥឡូវ  
នេះ” ។



Keeping thinking about the problem over until quiet night, he finally decided to transform himself to a huge python, and then crawled into her house to hug her while she was asleep. At that time, she was awakened, and struggled strongly to free herself. So the python explained to her that it was her former husband. However, she did not believe it; therefore, the python added that, "if you don't believe me, I will transform back to my actual body to show you now."



ភ្លាមនោះ ពស់ថ្លាន់ក៏ផ្លាស់រូបជាទេវតានៅចំពោះមុខ គ្រាន់តែនាងសំឡឹង ឃើញរូបឆោមដ៏ស្អាតសង្ហា ក៏ចាប់ចិត្តប្រតិព័ទ្ធហើយជឿច្បាស់ក្នុងចិត្តថា គឺជាប្តីខ្លួនកាលពីជាតិមុននោះមែន។ រុក្ខទេវតានិយាយប្រាប់នាងថា : "បើមិន និមិត្តជាសត្វពស់បែបនេះទេ ប្រាកដជាមិនបានជួបគ្នាឡើយ" ។




Suddenly, the python transformed itself to a divinity before her. At the time she saw the beauty of the divinity, she fell in love, and believed that the divinity was her previous-incarnation husband. The plant divinity told her, "If I didn't transform to this animal, I couldn't come to see you."




បន្ទាប់ពីយល់ចិត្តគ្នាទៅវិញទៅមក រុក្ខទេវតាក៏ប្រែកាឡាជាពស់ថ្នាន់វិញ ហើយប្រាប់នាងថា : "ពេលថ្ងៃបងមិនបាននៅជាមួយអ្នកទេ បងមកជួបអ្នកនៅ ពេលយប់តែប៉ុណ្ណោះ" ។ ពេលជិតភ្លឺឮកម្លាយព្យួរសំលេងជំងែកគ្នាដូច្នេះ ក៏នាំគ្នា ដើរចូលទៅមើលឃើញពស់ថ្នាន់ពេនទ្រេលពេញបន្ទប់ ពួកគាត់ភ្ញាក់ស្រឡាំង កាំងស្រែករន្ធត់ពេញផ្ទះ ។ ឯរុក្ខទេវតាភ័យខ្លាំងពេកក៏ភៀសខ្លួនបាត់ទៅ ។

After they understood each other, the plant divinity transformed himself back to the python and told her, "During daytime, I can't stay with you; I can stay with you only at night." When it was nearly dawn, her parents heard talking voices, so they walked into her room. Suddenly, they saw the python whose coil took up almost all the room space, so they were extremely shocked and cried out so loud in the house. The plant divinity panicked and escaped.





កូនស្រីបាននិយាយរៀបរាប់ប្រាប់ឪពុកម្តាយអំពីរឿងគ្រប់យ៉ាងដែលកន្លងមក ហើយនាងបន្តទៀតថា : “ពុកម៉ែ ! ប្តីខ្ញុំហាមមិនអោយនិយាយការពិតដល់អ្នកស្រុកនោះឡើយ គឺគ្រាន់តែគិតថាគាត់ជាពស់ថ្នាន់ធម្មតាទៅបានហើយ រាល់ថ្ងៃ ប្តីខ្ញុំមកជួបកូននៅពេលយប់តែប៉ុណ្ណោះ” ឪពុកម្តាយស្តាប់ឮអស់ហើយ មិនដឹងធ្វើយ៉ាងម៉េចក៏នៅស្ងៀម ។



The daughter explained the entire story to her parents, and added, "Parents! My husband forbade me not to tell the truth to villagers. That's I just tell the villagers he is a simple python. Moreover, every day, my husband comes to see me only at night." After hearing that, her parents just stayed quiet because they did not know what to do.




លុះពេលរាត្រីស្ងាត់ រុក្ខទេវតានិម្មិតរូបជាទេវតាមកជួបនាងតាមសន្យា នាង  
អុជភ្លើងឡើងសួរទៅអោបប្តីដោយក្តីស្រឡាញ់ ។ ឪពុកម្តាយឮមាត់កូននិយាយ  
គ្នាដូច្នេះ ក៏លួចចូលទៅលបមើលឃើញទេវតាល្អស្អាត ក៏ស្រឡាញ់ពេញចិត្តនឹង  
រុក្ខទេវតានោះក្រែងលែង ។ ពេលឡើងភ្លឺប្រាប់ប្រពន្ធអោយនាំឪពុកម្តាយទៅ  
ជីកយកកំណប់ក្នុងដំបូកមួយ ។



When a quiet night came, the plant divinity came to meet her in his divinity figure as promised. She lit a candle to see him, and then rushed to embrace her husband passionately. Hearing her talking, her parents entered her room furtively to see what was happening and saw a good-looking divinity. Then, they were fond of and content with the divinity very much. At nearly dawn, the divinity husband told his wife to bring her parents to dig up the treasure buried in a mound.




ព្រលឹមឡើង នាងក៏នាំឪពុកម្តាយទៅជីកកំណប់ក្នុងដីបូកនោះ ស្រាប់តែ  
 ឃើញមានសព្វជ្រុះច្រើន ពួកគាត់ក៏នាំគ្នាប្រមូលយកត្រឡប់មកផ្ទះវិញ ។ ចាប់  
 តាំងពីពេលនោះមក គ្រួសាររបស់នាងមានទ្រព្យសម្បត្តិហូរហៀរ  
 ឥតខ្ចះ មានផ្ទះធំត្រឈឹងត្រឈៃ មានអ្នកបម្រើឆ្នែងស្តាំ  
 យូរៗទៅដំណឹងនេះក៏ឮសុះសាយទៅដល់អ្នកស្រុក  
 ជិតឆ្ងាយ ។



Early in the morning, she brought her parents to dig up the treasure buried in the mound. They found a lot of gold and diamonds, and brought the precious things back home. Since then her family had a lot of wealth, a huge house, and many servants. As time passed, the news was learnt by far-and-near villagers.



និយាយពីប្តីប្រពន្ធមានកូនក្រមុំមួយ រស់នៅស្រុកភូមិផ្សេងពីគ្នា ឃើញកូន  
 គេមានប្តីជាពស់ថ្នាន់ហើយមានទ្រព្យសម្បត្តិឥតខ្ចីមានអារម្មណ៍រំជើបរំជួល  
 ខុសប្លែកពីធម្មតា ចេះតែមានចិត្តចង់ក្លាយជាអ្នកមានដូចគេដែរ ប្តីឃើញប្រពន្ធ  
 កើតទុក្ខដូច្នេះ ក៏សំរេចចិត្តទៅរកពស់ថ្នាន់ម្នាក់ឯង។ បុរសរូបនេះដើរស្វែងរក  
 ពស់ថ្នាន់ខំរុករានពីព្រៃមួយទៅព្រៃមួយទៀតជាច្រើនកន្លែង។




About a couple having an adult daughter and living in another village,  
 this family knew that the family with the python son-in-law had a  
 great deal of wealth, so the family was extremely fascinated and  
 wished to have a python as their son-in-law too. The husband saw  
 his wife felt sad, so he decided to go out finding a python by himself.  
 The man explored one wood after another to seek a python.



មិនយូរប៉ុន្មានក៏ប្រទះឃើញពស់ថ្លាន់ធំមួយពេនទ្រេលលើក្បាលដំបូកក្នុង  
ព្រៃក្រោមបន្ទាស្អិត ។ ពស់ថ្លាន់នេះតាំងពីមករស់នៅលើដំបូកនេះអស់រយៈ  
ពេលជាច្រើនថ្ងៃណាស់មកហើយ វាមិនដែលលូនចេញពីដំបូកនេះឡើយ វាអត់  
អាហារស្គមស្គាំងអស់កំលាំងស្ទើរតែកំរើកខ្លួនមិនរួច ។ សូម្បីតែបុរសនេះយក  
ដំបងគោះលើខ្លួនយ៉ាងណាក៏ដោយ ក៏វានៅតែសំងំស្ងៀមដដែល ។

Not long, he came across a huge python coiling  
on the top of a mound under thorny vines. The  
python had stayed on the mound for many  
days and had not crawled off the mound  
yet. It was starving, became skinny, and  
could hardly move itself. Even though the  
man touched it with a stick, it still kept  
still.





បុរសនោះនឹកត្រេកអរក្នុងចិត្តហើយគិតថា : "ច្បាស់ជាមានសំណាងធំហើយ  
បានជាស្លូតយ៉ាងនេះ" គិតហើយកាត់វីល្លីចងពស់ច្រកចូល  
ក្នុងបាវទាំងភ្លេន។ បុរសនោះលីបាវ ពស់ថ្នាន់ដើរបណ្តើរ  
ឈប់តាមផ្លូវបណ្តើរ ពេលព្រលប់ទើបមកដល់ផ្ទះវិញ  
ស្រែកហៅប្រពន្ធកូនពីខាងក្រៅរបងឱ្យមកជួយទទួល។

The man thought happily, "This python must be able to bring me big luck because it is so docile." Then, he cut some vines to tie the python and stuffed it into a sack. While carrying the sack containing the python, he occasionally stopped to rest, and it was until dusk that he arrived home. Upon arriving home, he called his wife and daughter from outside the fence to come out and help him.





ម្តាយនិងកូនឃើញពស់ទាំងភ្លេងរំភើបសប្បាយចិត្តត្រឡប់មកវិញ ប្តីអ្នកប្រាប់ប្រពន្ធថា ៖ "ពស់នេះស្អាតណាស់ត្រូវចិត្តបងហើយ" ប្រពន្ធយកដៃអង្អែលក្បាលពស់ថ្មមៗសរសើរថា ៖ "កូនអើយមានពណ៌សម្បុរល្អអ្វីម៉្លេះទេ នេះជាព្រេងវាសនារបស់យើងហើយ" ។ ពស់ថ្នាន់កំពុងអស់កំលាំងខ្លួនជាប់ចំណងបើកភ្នែកភ្លឺៗ លានអណ្តាតភ្លែមៗ វាស្រែកឃ្លានខ្លាំងណាស់ទ្រាំស្ទើរពុំបាន ចង់តែត្របាក់លេបមនុស្សទាំងអស់ ។




When seeing the python, the mother and her daughter were delighted. The husband bragged that, "This Python was so docile; I'm so contented with it." Then his wife pet the python's head gently and praised it that, "You have very good complexion; this is our luck." The python was exhausted and tied, so it just kept its eyes open and stuck its tongue out often. It was so ravenous that it wished to swallow a whole human.



ស្រែកឡើងគ្រួសារនេះនាំគ្នាកាប់ជ្រូកមាន់ទាដាំស្លធ្វើនំចំណីអញ្ជើញអ្នក  
ស្រុកអ្នកភូមិមកកុះករ រៀបចំសែនព្រេនក្រាលក្រណាត់សម្បូរផ្ទាំងដាក់ពស់ថ្នាន់  
ពីលើស្រាយចំណងឱ្យកូនក្រមុំអង្គុយផ្ទឹម។ អ្នកភូមិខ្លះលាន់មាត់ថា គ្រួសារ  
នេះឆ្គួតអស់ហើយ អ្នកខ្លះស្រែករកពុទ្ធា អ្នកខ្លះទៀតត្រូវស្រាបន្តិចបន្តួចក៏អរ  
សប្បាយទៅ។

On next morning day, the family slaughtered pigs and chickens to prepare wedding courses and make some wedding cakes. They invited many villagers to participate the wedding ceremony. To conduct the ceremony, the family laid the python on a piece of white cloth and untied it, and then the bride sat beside the python to salute the parents. Some villagers exclaimed, The family is so foolish. And some exclaimed, "My God!" And the rest who got drunk were happy.





លុះដល់ពេលរាត្រី គេលើកពស់ថ្លាន់ដាក់ក្នុងបន្ទប់ផ្សំដំណេកជាមួយ  
កូនក្រមុំ ។ ត្រានោះនាងភ័យខ្លាចពស់ខ្លាំងណាស់ចង់រត់ចេញដែរ តែខ្លាច  
ឪពុកម្តាយកំពុងអង្គុយយាមនៅខាងក្រៅបន្ទប់ក៏ចេះតែសំងំដេកទៅ ។


When the night came, they carried the python into the bride and groom's bedroom. At that time she was afraid of the python so much that she wished to run out of the room, but she was afraid of her parents who were guarding outside the room. As a result, she just kept lying in the bed quietly.






ពេលយប់ពាក់កណ្តាលអាធ្រាត្រ ពស់ថ្នាន់ដែលកំពុងស្រែកឃ្លានយ៉ាងខ្លាំង  
នោះ ក៏ចាប់ផ្តើមរួតរឹតលេបនាងទាំងអស់ នាងខំស្រែកប្រាប់ឪពុកម្តាយថា :  
"ពុកម៉ែ ! ជួយកូនផង ពស់លេបកូនហើយ" ម្តាយបន្ទោសកូនថា : "មីកូនចំកូត !  
គ្រាន់តែប្តីប្រលែងលេងផងក៏មិនបានដែរ" មិនយូរប៉ុន្មានពស់ថ្នាន់ក៏លេបនាង  
បាត់ទៅ ។

At midnight, the starving python started to  
swallow her alive. She cried out, "Parents!  
Please help me because the python was  
swallowing me." Her mothers replied,  
"You fool! You husband was  
just playing with you." Not long,  
the python swallowed her completely.





ស្លាត់មាត់បន្តិច ម្តាយសង្ស័យក៏អង្វរភ្លើងចូលទៅមើល បាត់កូនស្រីឃើញ  
 ពោះពស់ថ្លាន់ធំកំពឹង។ នាងជាម្តាយក៏ស្រែកទ្រហោយបំផ្លើលឆោឡោពេញភូមិ  
 ទាំងកណ្តាលអាធ្រាត្រ។ ឪពុកចាប់ពស់ថ្លាន់យកកាំបិតវះបណ្តោយពោះទាញ  
 កូនទាំងសន្លប់ស្លូតស្ទឹងចេញមក ហើយមានប្រលាក់វិអិលពស់មានក្លិនឆ្អាបឆ្អេះ  
 ក្រខ្វក់ពេញទាំងខ្នងប្រាណ។




After a moment of quietness, her mother felt doubtful, so she lit a candle and went into the room. She did not see her daughter, but saw the python's abdomen was so big. Her mother wailed so loud during the midnight. The father cut open along the python's abdomen and dragged out her daughter who was unconscious. The whole body of his daughter stained with slippery liquid which smelled so bad.



ម្តាយយកទឹកក្ដៅខ្ពស់ៗមកជូតសំអាតឱ្យកូនទើបនាងដឹងខ្លួនឡើងវិញ  
នាងបើកភ្នែកសំឡឹងឃើញបងប្អូនមីងមាឈរត្រៀបត្រាមើលមកខ្លួនឯងសុទ្ធ  
តែរំអិលពស់ឆ្កាបគគ្រុក នឹកតូចចិត្តខ្លាំងពេកស្ទុះក្រោកឈរឡើងកញ្ឆក់បាន  
ផ្ដល់ទឹកមួយលើកគ្របក្បាលរត់សំដៅទៅ  
មាត់ទន្លេដោយក្តីអាម៉ាស់ ។

Her mother washed her with warm water, and then she gained consciousness again. She saw all villagers watching her body staining the python's bad smell slippery liquid, so she was so disappointed that she rushed to stand up and snatched a water bowl to put on her head. Then, she ran towards the river bank with deep embarrassment.






នាងដងទឹកខំដុសលាងសំអាតពេញទាំងខ្លួនប្រាណ តែរំអិលពស់នេះមិន  
អាចបាត់ក្លិនឆ្អាបឆ្អែនបានឡើយ នាងគិតថា : "ឱខ្លួនខ្ញុំអើយ ! បើបែបនេះ  
ទៅហើយរស់នៅក៏ខ្មាស់គេដែរ ស្លាប់ទៅ  
ប្រសើរជាង" ។ នាងទទួរផ្តិតលោត  
ទឹកប្រូងសំលាប់ខ្លួនទាំងចិត្តខ្មោច  
ផ្សា ។

She drew water with the water  
bowl to wash her whole body;  
however, she could not get rid  
of the bad smell of the  
python's slippery liquid.  
Thus, she thought that,  
"Oh! Poor I! I can't stand  
such situation; I can't  
live to suffer this  
shame, so I had  
better died than  
live." She wore  
the water bowl on  
her head and jumped into the  
water to drown herself with  
extremely disappointed  
feeling.



មួយសន្ទុះក្រោយមក នាងក៏ក្លាយទៅជាសត្វផ្សាតញ្ជឹមួយក្បាលហែលទឹក ចុះឡើងចាប់ត្រីស៊ីធ្វើព្រងើយ ដោយមិនគិតពីអ្វីទាំងអស់។ ឪពុកម្តាយរត់តាម រកកូនពុំឃើញ នាំគ្នាអង្គុយយំសោកអាឡោះអាល័យក្នុងក្តីអស់សង្ឃឹមនៅ មាត់ទន្លេ។

Suddenly, she became a female dolphin swimming around to catch fish happily. Her parents ran to seek her, but they could not find her, so they sat wailing in despair at the river bank.





លុះមកដល់ផ្ទះវិញ ពីរនាក់ប្តីប្រពន្ធអូសពស់ថ្នាន់ទៅចោលនៅឯក្នុងព្រៃ ព្រោះគិតថាវាស្លាប់បាត់ទៅហើយ ប៉ុន្តែពស់ថ្នាន់បើប្រមាត់វានៅរស់ គ្រាន់តែ វិះពោះប៉ុណ្ណោះវាមិនអាចស្លាប់បានទេ លុះត្រាតែកាត់ផ្តាច់ជាពីរបីកំណាត់ ទើបស្លាប់បាន។ ច្រើនថ្ងៃក្រោយមក ស្នាមរបួសពស់ថ្នាន់ក៏បានជាសះស្បើយ ហើយរស់ឡើងវិញ តាំងចិត្តលែងស៊ីមនុស្សជារៀងរហូត។

After arriving home, her parents dragged the python to abandon in the woods because they thought it was already dead. However, if a python's gallbladder was still alive and if the python's abdomen was just cut open, the python could not be killed. It could be killed only when its body was cut into several pieces. Many days later, the python healed completely and was determined not to eat humans until nowadays.





សត្វផ្សេងៗកើតមានត្រឹមនាងប្រពន្ធពស់ថ្នាន់នេះចាប់តាំងពីពេលនោះមក  
 វាស់នៅក្នុងទឹកយ៉ាងសប្បាយរីករាយ ។ វាបានកើតកូនពូជជាច្រើនដែលមាន  
 រូបរាងប្រហាក់ប្រហែលនឹងមនុស្សយើងដែរ គ្រាន់តែគ្មានដៃជើងហើយក្បាល  
 របស់ផ្សេងៗត្រងោលរបៀបដូចទទួរផ្តិតទឹកតែប៉ុណ្ណោះ ។ ចប់

**“រស់នៅអោយត្រូវតាមច្បាប់ កុំយកតំរាប់តាមអ្នកដទៃ”**

Thus, this woman, who had got married to the python, became the  
 first dolphin in the world; she lived in the water happily. And then, she  
 gave birth to a lot of offspring whose bodies look like those of  
 humans; however, those dolphins do not  
 have arms or legs. The dolphin's head has  
 no hair, which looks as if it wore a water  
 bowl on its head. **The end**

**"Live by laws not by examples."**

